

សហគមន៍ព្រៃឈើព្រៃក្បាលអូរក្រញ៉ាក

សេចក្តីជូនដំណឹង

ស្តីពី

ការជ្រើសរើសអ្នកផលិតវីដេអូខ្លាតខ្លី

១. ព័ត៌មានពីប្រវត្តិសាស្ត្រ

រៀបរាប់ដោយសង្ខេបពីប្រវត្តិសហគមន៍

សហគមន៍ព្រៃឈើព្រៃក្បាលអូរក្រញ៉ាកបានផ្តួចផ្តើមរៀបចំបង្កើតឡើង ក្រោមការសម្របសម្រួលពី អង្គការ RFPD កាលពីខែមករា ឆ្នាំ២០០២។ ចាប់ពីឆ្នាំ២០០៩ រហូតមកទល់បច្ចុប្បន្ននេះ ត្រូវបានជួយគាំទ្រ ដោយអង្គការម្លប់បៃតង។ សហគមន៍ព្រៃឈើព្រៃក្បាលអូរក្រញ៉ាកត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាមប្រកាសលេខ ៤៨៩ប្រក.កសក ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ និងបានចុះកិច្ចព្រមព្រៀងជា មួយរដ្ឋបាលព្រៃឈើកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩។ មកទល់ពេលនេះសហគមន៍ព្រៃឈើព្រៃក្បាលអូរក្រញ៉ាក បានដំណើរការរៀបចំទៅតាមគោលការណ៍ណែនាំរបស់រដ្ឋបាលព្រៃឈើ ព្រមទាំងបាននិងកំពុងរៀបចំផែនការគ្រប់គ្រង ដល់ជំហានទី៨ ហើយបាននិងកំពុងរៀបចំសេចក្តីព្រាងផែនការគ្រប់គ្រង សម្រាប់ដាក់ជូនរដ្ឋបាលព្រៃឈើ ដើម្បីពិនិត្យនិងសម្រេច។ ក្នុងឆ្នាំ២០១៥ សហគមន៍ព្រៃឈើព្រៃក្បាលអូរក្រញ៉ាក បានទទួលថវិកាគាំទ្រពី UNDP GEF SGP/Community Based REDD+ (CBR+) ដើម្បីអនុវត្តគម្រោងដែលមានរយៈពេល ២៤ ខែចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ដល់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៧។ ទិសដៅ និងគោលបំណងជាក់លាក់ សូមមើលគោលដៅ គោលបំណងជាក់លាក់ និងឯកសារលម្អិតនៅក្នុងលក្ខខណ្ឌការងារ (ToR)។

២. អំពីថវិកា

ថវិកាចំនួន ៥០០.០០ ដុល្លារអាមេរិកគត់ (ប្រាំរយដុល្លារអាមេរិកគត់)

៣. ទំហំការងារការងារ និងការទទួលខុសត្រូវ

- ក-សហការជាមួយអង្គការម្លប់បៃតង ដើម្បីសរសេរជាអត្ថបទកម្រងរឿង អំពីភាពជោគជ័យរបស់ការគ្រប់គ្រងគម្រោងនៃសហគមន៍ព្រៃឈើព្រៃក្បាលអូរក្រញ៉ាកឆ្ពោះទៅរកដេបូក
- ខ-ចុះថតនិងសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធគម្រោង (អាជ្ញាធរភូមិ ឃុំដែលពាក់ព័ន្ធ មន្ទីរជំនាញ នាយកប្រតិបត្តិអង្គការម្លប់បៃតង)និងសហគមន៍នៅតំបន់គោលដៅក្នុងសហគមន៍ព្រៃឈើព្រៃក្បាលអូរក្រញ៉ាក ស្ថិតនៅភូមិត្បូងទឹក ឃុំមានវិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
- គ-បញ្ចូល subtitle ជាភាសាអង់គ្លេស ដោយមានការសហការណ៍ជាមួយបុគ្គលិកម្លប់បៃតង។
- ឃ-ផលិតជាវីដេអូពីភាពជោគជ័យរបស់គម្រោងដែលមានរយៈពេលមិនលើសពី ១០នាទី។

៤. ពេលវេលា និងវិធីសាស្ត្រនៃការផលិត

ពេលវេលា៖ សហការរៀបចំកាលវិភាគ និងសកម្មភាពសម្រាប់រយៈពេលចុះថតនិងសម្ភាសន៍ ផលិតជា វីដេអូសម្រេច មិនហួសពីដំណាច់ខែកក្កដា ឆ្នាំ២០១៧។

ការផលិត៖ រូបភាព និងវីដេអូផ្នែកខ្លះត្រូវយកពីបុគ្គលិកគម្រោង (ជ្រើសរើសយករូបភាព និងវីដេអូដែល មានគុណភាពខ្ពស់ និងមិនរអាក់រអួល (ទាំងផ្នែកសំឡេង និងរូបភាព) រីឯផ្នែកខ្លះទៀតត្រូវ ចុះថតផ្ទាល់នៅតាមទីតាំងសហគមន៍ផ្ទាល់។

៥. លក្ខណៈសម្បត្តិ

បេក្ខជន ឬ បេក្ខនារីត្រូវមានបទពិសោធន៍ក្នុងការថត និងផលិតវីដេអូ។

៦. ការដាក់ពាក្យ

បេក្ខជន និងបេក្ខនារីដែលមានជំនាញពាក់ព័ន្ធ បើមានចំណាប់អារម្មណ៍លើការងារនេះអាចដាក់ពាក្យ ស្នើសុំ សូមផ្ញើតាមអាសយដ្ឋានខាងក្រោមឱ្យបានត្រឹមថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ៥:០០នាទីល្ងាច ជាកំណត់។

៧. អាស័យដ្ឋានទាក់ទង

អាស័យដ្ឋាន៖ ភូមិត្បូងទឹក ឃុំមានវិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ឬការិយាល័យអង្គការម្លប់បៃតងផ្ទះ លេខ១៩៤ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទូរស័ព្ទ: 085-548-971 ឬ 012-577-939 ឬ 088-500-80-30

Email: pocfml2ktmlup@gmail.com ឬ dicmlup@gmail.com

បញ្ជាក់៖ គណៈកម្មការសហគមន៍ព្រៃឈើព្រៃក្បាលអូរក្រញ៉ាក/អង្គការម្លប់បៃតង នឹងផ្តល់ព័ត៌មានជូន ដល់នីតិបុគ្គល អង្គការ ឬក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីសម្រាំងជ្រើសរើសសម្រាប់សំភាសន៍តែប៉ុណ្ណោះ។

កំពង់ធំ ,ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧

ប្រធានគណៈកម្មការសហគមន៍

ស្រឡី ឈុន